

ព្រឹត្តិការណ៍ព័ត៌មានពីកម្ពុជា

វិច្ឆិកា - មីនា ២០២១ • ទំព័រ ២ • ភ្នំពេញ

គម្រោងលើកកម្ពស់គុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈដើម្បីឆ្លើយតបនឹងតម្រូវការនៃវិស័យឧស្សាហកម្ម សារៈសំខាន់ និងការរួមចំណែករបស់គម្រោងចែកក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងប្រទេសកម្ពុជា

ទំព័រ ១



និស្សិតកម្ពុជាជាកំពុងប្រុងបញ្ចប់ការសិក្សាសញ្ញាបត្រ កម្រិតខ្ពស់ផ្នែកអគ្គិសនី

គោលដៅរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេស ដែលមានប្រាក់ ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ ២០៥០ អាចនឹងក្លាយជាការពិត ខណៈកម្ពុជាបានរីករាយ ចំពោះកំណើនសេដ្ឋកិច្ចប្រមាណ ៧.៣% ក្នុង១ឆ្នាំ អស់រយៈពេលជាង១ទសវត្សរ៍ មុនពេលការរីករាលដាលនៃជំងឺ កូវីដ១៩។

ទោះយ៉ាងណាគោលដៅពេញលេញដោយមហិច្ឆតាទាំង នេះ អាចសម្រេចទៅបានតាមរយៈការធ្វើពិធីកម្មសេដ្ឋ កិច្ចក្នុងស្រុកនៃប្រទេសកម្ពុជា និងតាមរយៈការអភិវឌ្ឍ ធនធានមនុស្សដើម្បីកំណើនសេដ្ឋកិច្ច។ ស្ថិត ក្នុងបរិបទនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃ ប្រទេសជប៉ុន (JICA) បានដើរតួនាទីយ៉ាងសំខាន់នៅក្នុង ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុ ជា។

ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីផលិត កម្លាំងជំនាញ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ដែលកំពុងកើនឡើង ជាពិសេស នៅពេលព្រះរាជាណា ចក្រកម្ពុជា ឈានចូលបដិវត្តឧស្សាហកម្ម ៤.០ ដែលនៅ តែជាអាទិភាពកំពូលមួយ។

ប៉ុន្តែវិស័យនេះនៅតែជួបបញ្ហាប្រឈមជាច្រើន រួមមានក ង្វះហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បរិក្ខារឧបករណ៍សម្រាប់អនុវត្ត សម្ភារអនុវត្ត សមត្ថភាពថ្នាក់គ្រប់គ្រងនូវមានកម្រិត និងក ង្វះគ្រូបច្ចេកទេស ដូចដែលមានចែងក្នុងផែនការរបស់ អ.ប.វ ឆ្នាំ២០២១-២០២៥។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមាន ការគាំទ្រពីចែក បានផ្តួចផ្តើម «គម្រោងកែលម្អគុណភាព អ.ប.វ ដើម្បីឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម» នៅ

ក្នុងឆ្នាំ២០១៥ ដើម្បីអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដែលនឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ កម្ពុជា ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា។

គម្រោងទាំងនេះគឺផ្អែកលើសសរស្តម្ភចំនួន៥ មួយក្នុង ចំណោមនោះរួមមានការអភិវឌ្ឍកម្រិតខ្ពស់បណ្តុះបណ្តាល ស្តង់ដារ (STP) សម្រាប់សញ្ញាបត្រកម្រិតខ្ពស់ផ្នែកអគ្គិ សនី ផ្តល់នូវការបណ្តុះបណ្តាលកម្រិតខ្ពស់ស្តង់ដារដល់គ្រូ ជំនាញ បង្កើតប្រព័ន្ធក្នុងការផ្សព្វផ្សាយកម្រិតខ្ពស់ជា ទៅវិទ្យាស្ថានបណ្តុះបណ្តាលដទៃទៀតដែលមិនស្ថិត ក្រោមការសាកល្បង របស់គម្រោង បង្កើតប្រព័ន្ធ ដើម្បីបែរក្បា គ្រប់គ្រងសម្ភារ និងឧបករណ៍នៅវិទ្យាស្ថាន បណ្តុះបណ្តាលក្រោមគម្រោងចែក និងការពង្រឹងភាព ជាដៃគូ រវាងវិស័យឧស្សាហកម្ម និងវិទ្យាស្ថានបណ្តុះប ណ្តាល។

ចែកបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ការងារ និងវិទ្យាស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូច ជាពង្រឹងភាពជាដៃគូ រវាងឧស្សាហកម្ម និងវិទ្យាស្ថានប ណ្តុះបណ្តាល អ.ប.វ ដើម្បីសម្រេចបាននូវគោលដៅ ទាំងនេះ។

ជាលទ្ធផលវិទ្យាស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈបានអះអាងថាក្រុមហ៊ុនឯកជន ជាច្រើនបានសម្តែងនូវការពេញចិត្តខ្ពស់ចំពោះការងារ របស់សិស្ស សិក្សាកាម ដែលបានបញ្ចប់ការសិក្សាពីវិទ្យា ស្ថាន ដែលស្ថិតក្រោមគម្រោងរបស់ចែក។ ហើយកម្រិតប្រាក់បង់ប្រាក់កម្មវិធីសិក្សាជាតិកម្រិតសញ្ញាបត្រ ជាន់ខ្ពស់ដំបូងគេត្រូវបានផលិតឡើង និងអនុម័តយល់ ព្រមពីក្រុមប្រឹក្សាបណ្តុះបណ្តាលជាតិ កាលពីខែកញ្ញា ឆ្នាំ២០២០។

ចែកក៏បានរៀបចំសិក្ខាសាលាស្តីពីការផ្ទេរនូវ បច្ចេកទេស ក្នុងការប្រើប្រាស់នូវឧបករណ៍បង្កើន ក្នុង ការហ្វឹកហ្វឺតត្រូវបានធ្វើឡើងជាច្រើនដង។ បន្ថែមពី នេះទៀត ការសហការរវាងនាយកដ្ឋានព័ត៌មានទីផ្សារ ការងារដើម្បីរៀបចំធ្វើទិវាជាតិ អ.ប.វ ការផ្លាស់ប្តូរ ព័ត៌មានជាមួយទីភ្នាក់ងារជាតិមុខរបរ ស្តីពីពិពណ៌ ផលិតផល និងការងារ និងការរៀបចំនូវការប្រកួត ប្រជែងជំនាញ។ •

ជឿន រង់ឌី
ផ្នែកអភិវឌ្ឍន៍សង្គម
ការិយាល័យចែកច្រាច់ប្រទេសកម្ពុជា

ទំព័រ ទី២ & ទី៣ ព័ត៌មានស្តីពី គម្រោង

ការឆ្លើយតបនៅនឹងស្ថាន ភាពជំងឺកូវីដ១៩ និងគ្រោះ ទឹកជំនន់



ចែកផ្តល់ឧបករណ៍គេស្តារកម្មវិធី កូវីដ១៩ ដល់វិទ្យាស្ថានបណ្តុះបណ្តាល

កម្មវិធីអ្នកស្ម័គ្រចិត្តចែកក្នុង អំឡុងពេលរាតត្បាតនៃជំងឺ កូវីដ ១៩



អ្នកស្ម័គ្រចិត្តចែកផ្នែកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ

ការបង្កើតវិទ្យាស្ថានអភិវឌ្ឍន៍ វិទ្យាស្ថាននៃបច្ចេកទេស



បន្ទប់ពិសោធន៍របស់គម្រោង SATREPS នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា

ព្រឹត្តិការណ៍ព័ត៌មានស្តីពីកម្ពុជា

ព័ត៌មានស្តីពីគម្រោង

វិច្ឆិកា - មីនា ២០២១ • ទំព័រ ២ • ភ្នំពេញ

**ការចូលរួមចំណែករបស់ចៃកា ក្នុងការឆ្លើយតបទៅនឹងស្ថានភាពកូវីដ១៩ និងការចែក
ជូនឱសថពេទ្យដល់ជនរងគ្រោះដោយសារទឹកជំនន់**

ការឆ្លើយតបទៅនឹងស្ថានភាពជំងឺកូវីដ១៩ និងគ្រោះទឹកជំនន់



ចៃកាផ្តល់ឧបករណ៍តេស្តរកជំងឺកូវីដ១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រ

ចៃកាបាននឹងកំពុងធ្វើការជាមួយ ក្រសួងសុខាភិបាល ដើម្បីពង្រឹង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល តាមរយៈហិរញ្ញប្បទានឥតសំណង និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៩៥ ។

មន្ទីរពេទ្យ និងបរិក្ខារវេជ្ជសាស្ត្រត្រូវបានកែលម្អឱ្យប្រសើរឡើងនៅ ឯមជ្ឈមណ្ឌល ជាតិគាំពារមាតានិងទារក (NMCHC) មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (CENAT) មន្ទីរពេទ្យមង្គលបុរី មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យខេត្តព្រះសីហនុ មន្ទីរពេទ្យខេត្តស្វាយរៀង មន្ទីរពេទ្យខេត្តបាត់ដំបង និងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។

ការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់បុគ្គលិកសុខាភិបាល ត្រូវបានធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ចៃកាដូចជា គម្រោងលើក

កម្ពស់ប្រព័ន្ធគ្រប់គ្រង ការត្រួតពិនិត្យ និងវាយតម្លៃ ការពង្រឹង ប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្សនៃសហវេជ្ជសាស្ត្រ និងគម្រោងលើកកម្ពស់ការថែទាំបន្តនៅកម្ពុជាផ្ដោតលើការថែទាំស្ត្រី និងទារកក្នុងពេលសម្រាល និងក្រោយពេលសម្រាល ។

ចៃកាបានផ្តល់នូវសម្ភារ SuperScript III Platinum និងប្រព័ន្ធ One-Step Quantitative RT PCR ដល់វិទ្យាស្ថានប៉ាស្ទ័រ (IPC) ដែលជាផ្នែកមួយនៃជំនួយទប់ស្កាត់ជំងឺកូវីដ ១៩ របស់ខ្លួន កាលពីខែកក្កដា ។

ដើម្បីបង្កើនសមត្ថភាពពិនិត្យរកជំងឺកូវីដ ១៩ ចៃកាបានផ្តល់ឧបករណ៍ SuperScript III Platinum និង One-Step Quantitative RT PCR បន្ត ៨ ទៀតទៅឱ្យ IPC នៅថ្ងៃទី១២

ខែកុម្ភៈ ខណៈដែលឧបករណ៍ QI-Aamp Viral RNA Mini Kit ចំនួន៨ ផ្សេងទៀត បានបញ្ជូលទៅមជ្ឈមណ្ឌលនេះកាលពីថ្ងៃទី១៨ ខែកុម្ភៈ ។

ចៃកាក៏នឹងផ្តល់ឧបករណ៍ស្ថេរកំដៅ (thermography) ចំនួនបី រួមទាំងកុំព្យូទ័រយូដ និងដើងកាំរស្មីនៅក្នុងខែមេសា ទៅដល់ NMCHC សម្រាប់ពិនិត្យរកជំងឺកូវីដ១៩ ។ ចៃកាក៏បានលើកកម្ពស់ការយល់ដឹងសុខភាពនៅថ្នាក់មូលដ្ឋាន ក្រោមកម្មវិធីពង្រឹងអំណាចសហគមន៍របស់ខ្លួន គឺ “គម្រោងលើកកម្ពស់ការការពារជំងឺកូវីដ ១៩ តាមរយៈការផ្សព្វផ្សាយនៅតាមសហគមន៍” ។

នៅក្នុងគម្រោងនេះ ការបណ្តុះបណ្តាលស្តីពីការទប់ស្កាត់ ត្រូវបានផ្តល់ដល់កម្មកររោងចក្រ និងវាយតម្លៃចំនួន៣១២នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង ។ នៅខេត្តស្វាយរៀង ក៏មានការចែកជូន ម៉ាស់ និងដែលលាងដៃ ដល់បុគ្គលិកមណ្ឌលសុខភាពផងដែរ ។

ចៃកាក៏បានប្រគល់ជូនឱសថ ដែលនិងសាច់ប្រាក់ដៃ ដល់មណ្ឌលសុខភាពខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ បន្ទាប់ពីគ្រោះដោយទឹកជំនន់កាលពីខែតុលាកន្លងទៅ ។ ●

ដាន ស្រីវិទ្យា
ផ្នែកសុខាភិបាល
ការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា

អ្នកស្ម័គ្រចិត្តសហប្រតិបត្តិការជប៉ុននៅក្រៅប្រទេស (JOCV) នៅក្នុងប្រទេសកម្ពុជា កម្មវិធីអ្នកស្ម័គ្រចិត្តចៃកាក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ ១៩

កម្មវិធីអ្នកស្ម័គ្រចិត្តសហប្រតិបត្តិការជប៉ុននៅក្រៅប្រទេស (JOCV) ត្រូវបានផ្តាក់ជាបណ្តោះអាសន្នអស់រយៈពេល៩ខែ ចាប់តាំងពីខែមីនាឆ្នាំមុនដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ ។ អ្នកស្ម័គ្រចិត្តជាង ១៨០០ នាក់នៅទូទាំងពិភពលោក បូករួមទាំងអ្នកស្ម័គ្រចិត្តចំនួន២០រូប នៅក្នុងប្រទេសកម្ពុជា ត្រូវបានជម្លៀសខ្លួនឱ្យរលូនត្រឡប់ទៅប្រទេសជប៉ុនវិញ ។

ទោះជាយ៉ាងណាក្តី ដោយមានការខំប្រឹងប្រែងពីរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់នូវការរាតត្បាតនៃជំងឺនេះ អ្នកស្ម័គ្រចិត្តអាចរលូនត្រឡប់ចូលប្រទេសកម្ពុជាវិញនាខែធ្នូ ឆ្នាំ២០២០ និងបានបន្តសកម្មភាពរបស់ពួកគេឡើងវិញផងដែរ ។

ទោះមានបញ្ហាប្រឈមក្តី ការប្រកាសជ្រើសរើសនិងការចាត់បញ្ជូនអ្នកស្ម័គ្រចិត្ត នឹងត្រូវធ្វើឡើងតាមការគ្រោងទុក ហើយចៃកានឹងចាប់ផ្តើមធ្វើការជ្រើសរើសសរុបនៅខែមិថុនា ។

សម្រាប់ឆ្នាំនេះ អ្នកស្ម័គ្រចិត្តប្រមាណ ៣០ រូបនឹងត្រូវបានបញ្ជូនមកកម្ពុជា ក្នុងនោះមានផ្នែក សុខាភិបាល បណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកអប់រំ និងកីឡា ដូចជាដើម្បីទ្រទ្រង់ការអប់រំថ្នាក់បឋមសិក្សា អប់រំវិទ្យាសាស្ត្រ អប់រំកាយ កីឡាហែលទឹក និងកីឡាបាល់ទាត់ ។

ជា សាងជីង
ផ្នែកអ្នកស្ម័គ្រចិត្ត
ការិយាល័យចៃកាប្រចាំប្រទេសកម្ពុជា

ទំព័រ ២

JICA IN THE MEDIA

“ជប៉ុនបន្តជួយកម្ពុជាជាង ២០០លានដុល្លារ ដើម្បីដោះស្រាយវិបត្តិបណ្តាលមកពីកូវីដ១៩”

Fresh News
19 November 2020

“Japan’s JICA assists with cross-border logistics”
Phnom Penh Post
10 Jan 2021

តារាងព្រឹត្តិការណ៍

ល.រ	ផ្ទៃ
១៤	ពិធីសម្ពោធលើកដំណើរការក្រុមហ៊ុនជប៉ុន Wonderlab
១៨	ពិធីបិទបញ្ចប់កម្មវិធីភាពជាដៃគូរបស់ចៃកាស្តីពី “គម្រោងកែលម្អប្រព័ន្ធអភិវឌ្ឍន៍ធនធានមនុស្សផ្នែកវិស័យឧស្សាហកម្មក្នុងរាជធានីភ្នំពេញ”
មករា	
១៨	បទបង្ហាញលើកចុងក្រោយស្តីពីសកម្មភាពរបស់អ្នកស្ម័គ្រចិត្តចៃកា (បទបង្ហាញតាមប្រព័ន្ធអនឡាញ)
២៨	វគ្គបណ្តុះបណ្តាលទំនាក់ទំនងសាធារណៈសម្រាប់បុគ្គលិកជាតិ (តាមប្រព័ន្ធអនឡាញ)
២៩	កិច្ចប្រជុំ JCC នៃគម្រោង Cassava-SATREPS នៅសាកលវិទ្យាល័យជាតិបាត់ដំបង
កុម្ភៈ	
៤	សន្និសីទអន្តរជាតិស្តីពីបឹងទន្លេសាប (រៀបចំរួមជាមួយគម្រោង AUN/SEED Net)
៥	កិច្ចប្រជុំ JCC លើគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត
១៦	កិច្ចពិភាក្សាលើវិស័យអគ្គិសនីរវាងកម្ពុជា-ជប៉ុនលើទី៤ នៅក្រសួងរ៉ែ និងថាមពល

ព្រឹត្តិការណ៍ព័ត៌មានស្តីពីកម្ពុជា ព័ត៌មានស្តីពីគម្រោង

វិច្ឆិកា - មីនា ២០២១ • ទំព័រ ២ • ភ្នំពេញ

ទំព័រ ៣

កម្មវិធីភាពជាដៃគូស្រាវជ្រាវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍប្រកបដោយ ចីរភាព នៅប្រទេសកម្ពុជា

ការបង្កើតវេទិកាអភិវឌ្ឍន៍ក្រុមបរិស្ថាននៃបឹងទន្លេសាប



បន្ទប់ពិសោធន៍របស់គម្រោង SATREPS នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ភាពជាដៃគូស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (SATREPS) គឺជាគំនិតផ្តួចផ្តើមផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមជាមួយ ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីជំរុញការស្រាវជ្រាវអន្តរជាតិរួមគ្នា ដោយប្រើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើបពីប្រទេសជប៉ុន។

ទីភ្នាក់ងារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជប៉ុន (JST) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសហការគ្នាដើម្បីលើកកម្ពស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្រិតសកល។

«ការបង្កើតវេទិកាអភិវឌ្ឍន៍ក្រុមបរិស្ថាននៃបឹងទន្លេសាប» គឺជាគម្រោងរយៈពេល ៥ឆ្នាំ ដែលមានការឧបត្ថម្ភថវិកាដោយ JICA និង JST។ នៅប្រទេសជប៉ុនគម្រោងនេះដឹកនាំដោយវិទ្យាស្ថានបច្ចេកវិទ្យាទីក្រុងតូក្យូ (Tokyo Tech) សហការជាមួយវិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល (IGES) និងសាកលវិទ្យាល័យយ៉ាម៉ាហ្គាតា (YU)។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កំពុងដឹកនាំគម្រោងនេះ ដោយសហការជាមួយ

ក្រសួងបរិស្ថាន (MOE) អាជ្ញាធរទន្លេសាប (TSA) ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM) ក្រសួងអប់រំយុវជន និងកីឡា (MOEYS) និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។

អ្នកជំនាញមានគោលបំណងដើម្បីបង្កើតឧបករណ៍វិភាគបរិស្ថានទឹកសម្រាប់បឹងទន្លេសាប (TSL) និងបង្កើតវេទិកាអភិវឌ្ឍន៍ក្រុមបរិស្ថានតាមរយៈការស្រាវជ្រាវគោលនយោបាយនិងការអភិវឌ្ឍឧបករណ៍។ ថៃកាបានចែកខិត្តប័ណ្ណផ្សព្វផ្សាយក្នុងទម្រង់ប្រតិទិនឆ្នាំ២០២១ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជន ជាពិសេសសិស្សសាលា ដែលរស់នៅក្នុង និងជុំវិញបឹងទន្លេសាប អំពីភាពចាំបាច់ និងសារៈសំខាន់នៃការផ្គត់ផ្គង់ទឹកស្អាត អនាម័យ ត្រឹមត្រូវនិងល្អលើសុខភាពសាធារណៈ។

របាយការណ៍គោលនយោបាយដែលផ្តុះបញ្ចាំងពីរបកគំហើញសំខាន់ៗមួយចំនួន និងការណែនាំផ្នែកគោលនយោបាយផ្នែកលើកស្ទួយតាមគម្រោង SATREPS នេះក៏អាចរកបានតាមរយៈតំណភ្ជាប់ខាងក្រោម៖

<https://www.iges.or.jp/en/pub/ton-lesapsatreps/en> ។

ក្រៅពីនេះ ខ្សែវីដេអូឃ្លីបស្តីពីគម្រោង SATREPS នេះក៏ត្រូវបានបង្កើតឡើងដែលផ្តល់នូវការយល់ដឹងកាន់តែច្បាស់អំពីការផ្លាស់ប្តូរបរិស្ថាននៅបឹងទន្លេសាបនាពេលថ្មីៗនេះ និងផលប៉ះពាល់របស់វាទៅលើប្រជាជនក្នុងតំបន់ការចិញ្ចឹមជីវិត និងសុខភាពសាធារណៈ ក៏ដូចជាការពិភាក្សាអំពីមធ្យោបាយនានា ស្តីពីវិធានការណ៍ចាំបាច់សម្រាប់ដោះស្រាយបញ្ហាទាំងនេះ ដែលអាចរកបានតាមរយៈតំណភ្ជាប់ខាងក្រោម៖

https://www.youtube.com/watch?v=8cvUyD6m_pXk&t=41s ។

កាលពីថ្ងៃទី ៤ ៥ ខែកុម្ភៈ ឆ្នាំ២០២១ ថៃកាបានរៀបចំសន្និសីទអន្តរជាតិលើកទី៥ ស្តីពីការអភិវឌ្ឍន៍ការគ្រប់គ្រងបឹងត្រូពិក ដែលត្រូវបានធ្វើឡើងស្របជាមួយនឹងសន្និសីទថ្នាក់តំបន់លើកទី៣ ស្តីពីវិស្វកម្មគីមីឆ្នាំ ២០២០ (RCChE-2020) តាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធជាច្រើនក្នុងវិស័យវិស្វកម្មបរិស្ថាន។

សន្និសីទនេះក៏បានរួមបញ្ចូលនូវកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៥ ស្តីពីគម្រោងបង្កើតវេទិកាអភិវឌ្ឍន៍ក្រុមបរិស្ថាននៃបឹងទន្លេសាប (JCC) ដើម្បីពិនិត្យមើលលទ្ធផលនៃគម្រោង ក៏ដូចជាសមិទ្ធផល និងបញ្ហាប្រឈមរបស់គម្រោងនៅឆ្នាំ២០២០ ព្រមទាំងដាក់ចេញផែនការសកម្មភាពសម្រាប់ការបញ្ចប់គម្រោងនៅខែមិនា ឆ្នាំ២០២២ ។ ●

ម៉ា សុភារិន

ផ្នែកទឹកស្អាត និងបរិស្ថាន
ការិយាល័យថៃកាប្រចាំប្រទេសកម្ពុជា

ព្រឹត្តិការណ៍ព័ត៌មានស្តីពីកម្ពុជា

ព័ត៌មានអន្តរជាតិ

វិច្ឆិកា - មីនា ២០២១ • ទំព័រ ២ • ភ្នំពេញ

ការស្ថាបនាថ្មីក្រោមដីដំបូងបង្អស់របស់ប្រទេសវៀតណាម

ការផ្តល់ការគាំទ្រចាប់ពីការស្ថាបនាផ្លូវដែកដល់ប្រតិបត្តិការ និងថែទាំក្រុមហ៊ុន និងបង្កើត

សេវាផ្សេងៗនៅក្នុងស្ថានីយ៍

ទំព័រ ៤

នៅខែកក្កដាឆ្នាំនេះ វគ្គសិក្សាមួយត្រូវបានធ្វើឡើងដើម្បីបណ្តុះបណ្តាលអ្នកបើកបររថភ្លើងសម្រាប់ប្រព័ន្ធផ្លូវដែកទីប្រជុំជនដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ ២០២១ នៅទីក្រុងហូជីមិញដែលជាទីក្រុងធំជាងគេរបស់ប្រទេសវៀតណាម។ ដោយមានការគាំទ្រពី JICA ការងារសាងសង់គម្រោងផ្លូវដែកទីប្រជុំជននៅហូជីមិញបានចាប់ផ្តើមក្នុងឆ្នាំ ២០១២ ដែលត្រូវបានរៀបចំឡើងដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។

ក្រៅពីការស្ថាបនាផ្លូវដែក គម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងការប្រតិបត្តិការ និងថែទាំសម្រាប់ការបើកដំណើរការផ្លូវថ្នល់ភ្លើងទីក្រុង ខ្សែទី១ នៅទីក្រុងហូជីមិញកំពុងត្រូវបានអនុវត្ត រួមបញ្ចូលទាំងការជ្រើសរើសអ្នកបើកបរ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់នាយកដ្ឋានគ្រប់គ្រងសុវត្ថិភាពជំរុញការគ្រប់គ្រងអង្គភាព និងបង្កើតបទបញ្ញត្តិអាជីវកម្ម។ JICA កំពុងជួយទាំងការអនុវត្តជាក់ស្តែងនិងអប់រំរបស់គម្រោង។

ការចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលអ្នកបើករថភ្លើងលើកដំបូងនៅទីក្រុងហូជីមិញ
 “យើងមានមោទនភាពដែលបានចូលរួមចំណែកក្នុងការកើនឡើងជាបន្តបន្ទាប់នៃការអភិវឌ្ឍន៍ទីក្រុង និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពសម្រាប់អ្នកដំណើរ”។



ពិធីបើកវគ្គបណ្តុះបណ្តាលអ្នកបើករថភ្លើង មានបេក្ខជនដែលជាអ្នកបើកបររថភ្លើង

ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនតាមក្នុងទីប្រជុំជនដោះស្រាយបាននូវបញ្ហាជាច្រើនដែលទីក្រុងហូជីមិញកំពុងប្រឈម

នៅក្នុងទីក្រុងធំបំផុតរបស់ប្រទេសវៀតណាមដែលមានប្រជាជនប្រមាណ ៩លាននាក់រស់នៅ (គិតត្រឹមខែមេសា ឆ្នាំ ២០១៩) អត្រាប្រជាជនបានកើនឡើងចំនួន ១,៨ លាននាក់ក្នុងរយៈពេល ១០ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៩។ ប្រព័ន្ធផ្លូវថ្នល់ និងសេវាកម្មថយក្រោយក្រុងសាធារណៈត្រូវបានពង្រីកដល់កម្រិតដែលមានកំណត់ ហើយបច្ចុប្បន្ននេះប្រជាជនជាច្រើនធ្វើដំណើរជុំវិញទីក្រុងដោយមធ្យោបាយម៉ូតូ និងកង់។ ទៅថ្ងៃអនាគត ការប្រើប្រាស់យានយន្តត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងជាមួយនឹងកំណើននៃសង្គមកិច្ច។ មានការរំពឹងទុកខ្ពស់ថាការអភិវឌ្ឍរថភ្លើងក្រោមដី ខ្សែទី១ នឹងដោះស្រាយបញ្ហាជាច្រើនដែលទីក្រុងហូជីមិញកំពុងជួបប្រទះដូចជា ការកាត់បន្ថយការកកស្ទះចរាចរណ៍រ៉ាំរ៉ៃ កាត់បន្ថយការបំពុលបរិយាកាស និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។



លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាម ចូលរួមត្រួតពិនិត្យនៅការដ្ឋានសាងសង់ផ្លូវថ្នល់ភ្លើងក្នុងក្រុង។

បច្ចុប្បន្នមានផ្លូវដែកសរុបចំនួន ៨ខ្សែត្រូវបានគ្រោងទុកនឹងសាងសង់ ហើយដោយមានកិច្ចសហប្រតិបត្តិការពី JICA វឌ្ឍនភាពកំពុងត្រូវបានអនុវត្តឡើងជាមួយនឹងការសាងសង់ផ្លូវថ្នល់ភ្លើងក្រុង ខ្សែទី១ ដែលមានប្រវែង ១៩,៧ គីឡូម៉ែត្រតភ្ជាប់ពី បឹងថាញ និងស្វាយសៀន។ វាជាខ្សែរថភ្លើងក្រោមដីដំបូងបង្អស់របស់ប្រទេសវៀតណាមដែលរត់ក្រោមដីចម្ងាយ ២,៥ គីឡូម៉ែត្រ ឆ្លងកាត់តំបន់ពាណិជ្ជកម្ម និងផ្សារធំជាងគេនៅកណ្តាលទីក្រុងហូជីមិញ និង ១៧,២ គីឡូម៉ែត្រ គឺជាបច្ចេកវិទ្យាថ្មីលើផ្លូវថ្នល់ក្រុង។ ល្បឿនអតិបរមារបស់វាលើសពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ●

សូមចូលទៅគំណរភ្ជាប់ខាងក្រោម៖
https://www.jica.go.jp/english/news/field/2020/20201111_01.html

អាហារូបករណ៍ JICA ដឹកនាំអនាគតប្រទេសកំពុងអភិវឌ្ឍន៍

JICA ទទួលយកនិស្សិតអាហារូបករណ៍ពីបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដើម្បីជំរុញដល់អ្នកដឹកនាំដែលនឹងទទួលខុសត្រូវចំពោះអនាគត និងភាពរុងរឿងរបស់ប្រទេសជាតិទាំងនោះ។ និស្សិតអាហារូបករណ៍ JICA ទាំងនេះ កំពុងសិក្សាថ្នាក់ក្រោយឧត្តមសិក្សាលើមុខវិជ្ជាជាច្រើនរួមមាន សុខភាព អប់រំ វិស្វកម្ម កសិកម្ម និងគោលនយោបាយសាធារណៈ។ កម្មវិធីរួមគ្នារយៈពេល ៣ ថ្ងៃតាមប្រព័ន្ធអនឡាញត្រូវបានធ្វើឡើងនៅចុងខែសីហា ឆ្នាំ ២០២០ សម្រាប់និស្សិតអាហារូបករណ៍ JICA នៅប្រទេសជប៉ុន ដោយមានគោលបំណងដើម្បីឲ្យពួកគាត់ស្វែងយល់កាន់តែស៊ីជម្រៅអំពីប្រទេសជប៉ុន និងដើម្បីបង្កើតបណ្តាញទំនាក់ទំនង។ ប្រធានទីភ្នាក់ងារ JICA លោក KITAOKA Shinichi បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់និស្សិតអាហារូបករណ៍ប្រមាណ ២០០ នាក់ដែលបានចូលរួមក្នុងកម្មវិធីនេះ។

លោក សុភ័ណ្ឌ សុភ័ក្ត្រ ជានិស្សិតខ្មែររៀនថ្នាក់ក្រោយឧត្តមសិក្សានៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា លើមុខវិជ្ជាការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បាននិយាយអំពីផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ លើការអប់រំនៅក្នុងប្រទេសរបស់គាត់។ ស្រដៀងនឹងស្ថានភាពនៅប្រទេសជប៉ុនទៀតដែរ ដែលប្រទេសកម្ពុជាកំពុងផ្តល់ជូនថ្នាក់បង្រៀនតាមប្រព័ន្ធអនឡាញប៉ុន្តែអ្នកចូលរួមមិនបានរៀនគ្រប់គ្រាន់ដោយសារតែប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគាត់ហើយគ្រូបង្រៀនក៏ខ្វះខាតដែរដឹងក្នុងការបង្រៀនពីចម្ងាយនេះផងដែរ។ ●

សម្រាប់ព័ត៌មានលម្អិតសូមចូលទៅគំណរភ្ជាប់ខាងក្រោម៖
https://www.jica.go.jp/english/news/field/2020/20201201_01.html

Contact Us

ព្រឹត្តិការណ៍ព័ត៌មានពីកម្ពុជា គឺជាព្រឹត្តិប័ត្រប្រចាំឆមាស ដែលផ្តោតលើទស្សនវិស័យអន្តរជាតិរបស់ JICA និងការរួមចំណែករបស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក។ ព្រឹត្តិប័ត្រព័ត៌មាននេះរៀបរាប់អំពីការងាររបស់ JICA ក្នុងប្រទេសកម្ពុជា។

ការិយាល័យចែកចាយនៅកម្ពុជា
 ប្រអប់សំបុត្រ៖ 613, ជាន់ទី 6th-8th, អាគារលេខ #61-64, មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ
 ទូរស័ព្ទ៖ +855-(0) 23-211 673)

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) គឺជាទីភ្នាក់ងារជំនួយទ្វេភាគីជាដាច់ខាតបំផុតនៅលើពិភពលោកដែលផ្តល់ជំនួយវិនិយោគជាច្រើនទម្រង់នៅប្រទេសជាង ១៥០ ជុំវិញពិភពលោក។

ស្វែងរកយើងខ្ញុំនៅទីនេះ!

គេហទំព័រ

ហ្វេសប៊ុក

យូធូប